

# សេចក្តីសង្ខេបពីលទ្ធផលនៃការស្ទង់មតិអំពីការវិលត្រឡប់ទៅសាលារៀនវិញ របស់ SDP - ខែមិថុនា ឆ្នាំ ២០២០


ការិយាល័យផ្នែក ការវាយតម្លៃ ការស្រាវជ្រាវ និង ការទទួលខុសត្រូវ (ERA)




ADVANCING SY2020-2021  
EDUCATION SAFELY

ជាង ៣៤.០០០ ចម្លើយ នៅចន្លោះថ្ងៃទី ១៥ និងថ្ងៃទី ២២ មិថុនា។

ការស្ទង់មតិនេះបានសួរអំពីទំនុកចិត្តក្នុងការវិលត្រឡប់ទៅរៀននៅសាលាដោយផ្ទាល់ ដែលការអនុវត្តតាមវិធានការសុវត្ថិភាពរបស់ CDC គឺជាការសំខាន់បំផុត



វិធានការសុវត្ថិភាពទាំង ៣ ដែលត្រូវបានកំណត់ដោយក្រុមអ្នកផ្តល់យោបល់ទាំងអស់



30%

៣០% បាននិយាយថា ការពាក់របាំងមុខ គឺជាអាទិភាពទី ១ របស់ពួកគេ



14%

១៤% បាននិយាយថា ការសម្អាតអាការជា រៀងរាល់ថ្ងៃគឺជាអាទិភាពទី ១ របស់ពួកគេ



14%


១៤% បាននិយាយថា ការសម្អាតអាការជារៀងរាល់ថ្ងៃគឺជាអាទិភាពទី ១ របស់ពួកគេ

ឪពុកម្តាយ/អាណាព្យាបាល និង សមាជិកសហគមន៍ ចំនួន ៥.៣២២ នាក់ និងសិស្សានុសិស្សចំនួន ១.៣២៥ នាក់ បានសរសេរមតិយោបល់បន្ថែម។

ឪពុកម្តាយ/អាណាព្យាបាល ជាញឹកញាប់បានសរសេរអំពី...

- របាំងមុខ (បានលើកឡើង ៩៩៤ ដង)
- សម្អាត/លាង (៥៦៦)
- អនាម័យ/អាកុលអនាម័យ (៣៦៥)
- ថ្នាំបង្ការរោគ (បានលើកឡើង ៣២២ ដង)
- រៀបចំកាលវិភាគ (២៨៣)
- ការពិនិត្យសីតុណ្ហភាព (៤៤)


ជាងពាក់កណ្តាលនៃក្រុមអ្នកផ្តល់យោបល់ទាំងអស់បាននិយាយថា ពួកគេមានទំនុកចិត្ត ឬ មានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការវិលត្រឡប់ទៅសាលារៀនវិញ បើមានវិធានការណ៍សុវត្ថិភាពជាក់លាក់។



ភាគរយនៃអ្នកដែលមានទំនុកចិត្ត ឬ មានទំនុកចិត្តខ្លាំង ក្នុងការវិលត្រឡប់ទៅអាគារសិក្សាវិញ បើសិនជាសាលាមានសិស្សតិចនៅក្នុងអាគារក្នុងពេលតែមួយ និង មានវិធានការដាក់កម្រិតក្នុងការប្រាស្រ័យទាក់ទងគ្នា



ភាគរយនៃអ្នកដែលមានទំនុកចិត្ត ឬ មានទំនុកចិត្តខ្លាំង ក្នុងការវិលត្រឡប់ទៅអាគារសិក្សាវិញ បើសិនជាមានកន្លែង លាងដៃ ឬ អនាម័យ នៅគ្រប់ថ្នាក់រៀន ហើយគេសម្អាតសាលារៀនរាល់ថ្ងៃ



ភាគរយនៃអ្នកដែលមានទំនុកចិត្ត ឬ មានទំនុកចិត្តខ្លាំង ក្នុងការវិលត្រឡប់ទៅអាគារសិក្សាវិញ បើសិនជាគេពិនិត្យសីតុណ្ហភាព សិស្សានុសិស្ស និង បុគ្គលិក ទាំងអស់ជារៀងរាល់ថ្ងៃ ពាក់របាំងមុខ និង មិនអនុញ្ញាតឱ្យភ្ញៀវណាម្នាក់ចូលសាលា។




ភាគរយនៃអ្នកដែលមានទំនុកចិត្ត ឬ មានទំនុកចិត្តខ្លាំង ក្នុងការវិលត្រឡប់ទៅអាគារសិក្សាវិញ បើសិនជាអនុវត្តវិធានការណ៍សុវត្ថិភាពទាំងអស់ដែលបានរៀបរាប់ខាងលើ



**ឪពុកម្តាយ/អាណាព្យាបាល ស្ទើរពាក់កណ្តាល (៤៧%) បាននិយាយថា ពួកគាត់នឹងបញ្ជូនកូនៗ របស់ពួកគាត់ឱ្យទៅសាលារៀនវិញ ក្រោមកាលៈទេសៈបច្ចុប្បន្ន...**

តើលោកអ្នកអាចបញ្ជូនកូនរបស់លោកអ្នកត្រឡប់ទៅសាលារៀន ដើម្បីទទួលការបង្ហាត់បង្រៀនដោយផ្ទាល់នៅក្រោមកាលៈទេសៈបច្ចុប្បន្នដែរឬទេ?



«ខ្ញុំមិនគិតថាការចំណាយថវិការបស់ក្រសួងដើម្បីត្រួតពិនិត្យសីតុណ្ហភាពមានប្រយោជន៍នោះទេ។ គឺគ្មានប្រយោជន៍ដោយសារ [ក្មេង] ភាគច្រើនមិនបង្ហាញរោគសញ្ញា។ ហើយ អ្នកអាចមិនក្តៅខ្លួននៅថ្ងៃនេះ ហើយនឹងមានគ្រុនក្តៅនៅថ្ងៃបន្ទាប់»។

- ចម្លើយរបស់ឪពុកម្តាយ

**... ហើយ ៦២% បាននិយាយថា ពួកគាត់នឹងបញ្ជូនកូនៗរបស់ពួកគាត់ទៅ [សាលា] វិញ បើសិនជាមានវិធានការសុវត្ថិភាព។**


«ការដែលឱ្យក្មេងៗពាក់របាំងមុខរយៈពេល ៨ ម៉ោងក្នុងមួយថ្ងៃ ហាក់ដូចជាហួសហេតុពេក... បើតុនៅឆ្ងាយពីគ្នា ៦ ហ្វីត ខ្ញុំគិតថាពួកគេមិនត្រូវការរបាំងមុខពេញមួយថ្ងៃនោះទេ»។

- ចម្លើយរបស់ឪពុកម្តាយ


«សូមធ្វើឱ្យមានសុវត្ថិភាព និងសម្អាតឱ្យស្អាត ដើម្បីឱ្យកូនៗរបស់យើងទៅសាលារៀននិងរៀនសូត្រ... ហើយត្រឡប់មករកយើងវិញដោយមានសុខភាពល្អ និងមានសុវត្ថិភាព»។

- ចម្លើយរបស់ឪពុកម្តាយ

តើលោកអ្នកនឹងបញ្ជូនកូនរបស់លោកអ្នកទៅសាលារៀនវិញ ដើម្បីទទួលការបង្ហាត់បង្រៀនដោយផ្ទាល់ដែរឬទេ បើសិនជាមានវិធានការរក្សាសុវត្ថិភាព?



២៨% នៃបុគ្គលិកនៅតាមសាលា និង ២៧% នៃ ឪពុកម្តាយ និង អាណាព្យាបាល បាននិយាយថា ពួកគាត់នឹងមានទំនុកចិត្ត បើសិនជាសិស្សានុសិស្សត្រឡប់ទៅសាលារៀនវិញ ដោយដាក់វេនប្តូរថ្ងៃគ្នានៅក្នុងសប្តាហ៍...



...ក្នុងខណៈពេលដែល ២៤% នៃបុគ្គលិកនៅតាមសាលា និង ២១% នៃឪពុកម្តាយ និង អាណាព្យាបាល បាននិយាយថា ពួកគាត់ចង់ឲ្យសិស្សានុសិស្សទៅសាលាជារៀងរាល់ថ្ងៃ ប៉ុន្តែត្រូវផ្លាស់ប្តូរវេនគ្នា។

«ខ្លួនខ្ញុំផ្ទាល់ជឿថា ក្មេងណាដែលមានបញ្ហាសុខភាព (ឧទាហរណ៍ ជម្ងឺហ៊ីត) ត្រូវតែបន្តការសិក្សា [របស់គាត់] តាមអ៊ីនធឺណិត និង មិនត្រូវមានទំនាក់ទំនងជាមួយ សិស្សានុសិស្ស បុគ្គលិក... ។ល។»

- ចម្លើយរបស់ឪពុកម្តាយ

«ការលែងពេល ជូនកូនទៅ និង ទៅទទួល [កូនពីសាលា] នឹងក្លាយជាបញ្ហាសម្រាប់ឪពុកម្តាយ បើសិនជាកូនៗ មានកាលវិភាគខុសៗគ្នា... ត្រូវតែមានការសម្របសម្រួលខ្លះសម្រាប់បងប្អូនបង្កើត»។

- ចម្លើយរបស់ឪពុកម្តាយ

ក្រសួងអប់រំនៃទីក្រុងហ្វីឡាដែលហ្វា កំពុងធ្វើការ ដើម្បីធ្វើយ៉ាងណាឱ្យការបើកសាលារៀនឡើងវិញមានសុវត្ថិភាព ដោយឱ្យ ក្រុមគ្រួសារ និង បុគ្គលិក ចូលរួមនៅក្នុងដំណើរការនេះ និង ផ្តល់អាទិភាពដល់ សមិទ្ធផលនៃការសិក្សារបស់សិស្ស ការបង្កាត់បង្រៀនដែលមានគុណភាពខ្ពស់ និង សុខភាព និង សុខុមាលភាព របស់អ្នកទាំងអស់គ្នា។

ដើម្បីជ្រាបពី ព័ត៌មានថ្មីៗ ឱកាសដើម្បីផ្តល់យោបល់ និង ផែនការនៃការបើកសាលារៀនឡើងវិញដោយសុវត្ថិភាពរបស់យើង សូមចូលមើលក្នុងរ៉ូបស៊ែ [www.philasd.org/coronavirus/schoolstart2020/](http://www.philasd.org/coronavirus/schoolstart2020/).

សម្រាប់សេចក្តីសង្ខេបវែងនៃលទ្ធផលនៃការស្ទង់មតិនៅក្នុងខែមិថុនា អំពីការបើកសាលាឡើងវិញ រួមទាំងសេចក្តីសង្ខេបលទ្ធផលពីបុគ្គលិកការិយាល័យកណ្តាលជាង ១.០០០ នាក់ សូមចូលទៅកាន់រ៉ូបស៊ែ [bit.ly/SDPreturveysurvey](http://bit.ly/SDPreturveysurvey).



THE SCHOOL DISTRICT OF  
PHILADELPHIA